

**សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ**  
**សម្រាប់កិច្ចសន្យាការចារសាលសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់**

ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប

Loan/Grant 2599/0186-CAM: Tonle Sap Poverty Reduction and Smallholder Development Project

រាជធានី ខេត្ត ៖ កំពង់ចាម	ក្រុង ស្រុក ខណ្ឌ ៖ បាធាយ	ឃុំ សង្កាត់ ៖ សណ្តែក
<ul style="list-style-type: none"> <li>ការពិពណ៌នាអំពីលទ្ធផលកិច្ចសន្យា ៖           <ul style="list-style-type: none"> <li>ការសាងសង់ ៖ គម្រោងស្តារប្រឡាយប្រវែង ១,៧០០ម៉ែត្រ និងល្ងាច២កន្លែង និងស្លាកសញ្ញាគម្រោង១កន្លែង។</li> <li>រយៈពេលថែទាំ ៖ រយៈពេល៦ ខែ</li> </ul> </li> </ul>		
តម្លៃប៉ាន់ស្មាន	USD 17,848.00(ដប់ប្រាំពីរពាន់ប្រាំបីរយសែសិបប្រាំបីដុល្លារអាមេរិក)	
អ្នកដែលអាចដេញថ្លៃ	អ្នកទទួលបានការប្រភេទទី ១ និងប្រភេទទី២	
ប្រាក់កក់ធានាការដេញថ្លៃ	យ៉ាងតិច USD 357.00(បីរយហាសិបប្រាំពីរដុល្លារអាមេរិក)	
ឈ្មោះធនាគារពាណិជ្ជកម្មដែលត្រូវតម្កល់ប្រាក់កក់	ធនាគារពាណិជ្ជកម្ម	
រយៈពេលសុពលភាពនៃសំណើដេញថ្លៃ	ចំនួន៤៥(សែសិបប្រាំ)ថ្ងៃ ចាប់ពីថ្ងៃប្រជុំបើកសំណើដេញថ្លៃ	
ទីកន្លែងដែលអាចទទួលបានឯកសារដេញថ្លៃ	នៅសាលាឃុំសណ្តែក ឬនៅទីចាត់ការផែនការនិងវិនិយោគខេត្ត	
ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃ	សាលាឃុំតាំងក្រសាំង	
កាលបរិច្ឆេទនៃការប្រជុំបើកសំណើដេញថ្លៃ	ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៣	
• ពេលវេលាចាប់ផ្តើមទទួលសំណើដេញថ្លៃ	ម៉ោង ០៨:៣០ព្រឹក	
• ពេលវេលាបិទទទួលសំណើដេញថ្លៃ	ម៉ោង ០៨:៤០ ព្រឹក	
• ពេលវេលាបើកសំណើដេញថ្លៃ	ម៉ោង ០៨:៤០ ព្រឹក	

**កំណត់សម្គាល់ ៖**

- ឯកសារដេញថ្លៃត្រូវភ្ជាប់មកជាមួយនូវប័ណ្ណធានាការដេញថ្លៃដោយប្រើទម្រង់ធានាការដេញថ្លៃ (ទម្រង់លិខិតធានារបស់ធនាគារ) ដូចមានភ្ជាប់នៅក្នុងឯកសារដេញថ្លៃនេះ ដោយមានទឹកប្រាក់កក់ធានាដូចបានកំណត់ខាងលើ ។
- ក្នុងរយៈពេល១៤ថ្ងៃបន្ទាប់ពីទទួលបានដំណឹងផ្តល់កិច្ចសន្យា អ្នកដេញថ្លៃឈ្នះត្រូវផ្តល់ប្រាក់កក់ធានាការអនុវត្តក្នុងទម្រង់ជាប័ណ្ណធានារបស់ធនាគារចំនួន១០ភាគរយនៃតម្លៃកិច្ចសន្យា ។ ការបរាជ័យក្នុងការអនុវត្តចំណុចខាងលើនេះគឺជាមូលដ្ឋានគ្រប់គ្រាន់សម្រាប់លុបចោលនៃការផ្តល់កិច្ចសន្យា និងរឹបអូសប្រាក់កក់ធានាការដេញថ្លៃ។ ការធានាការអនុវត្តត្រូវមានសុពលភាពរហូតដល់រយៈពេល ៣០ថ្ងៃ បន្ទាប់ពីចេញរបាយការណ៍បញ្ចប់ការងារ១០០ភាគរយ ។
- អ្នកទទួលបានការត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានយុបយិតស៊ីមគ្រលំគ្នា និងមិនពាក់ព័ន្ធនឹងការក្លែងបន្លំ ឬអំពើពុករលួយ។ ប្រសិនបើអ្នកទទួលបានការណាមួយយុបយិតស៊ីមគ្រលំគ្នា ឬពាក់ព័ន្ធក្នុងការក្លែងបន្លំ ឬអំពើពុករលួយជាមួយអ្នកទទួលបានដទៃ អ្នកទទួលបានទាំងនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកទទួលបានជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃគម្រោងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរដល់រដ្ឋបង់ចូលថវិការដ្ឋ។

ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣  
**មេឃុំ ចៅសង្កាត់**  
  
**ហិល ធីន**

ទម្រង់ទី៣៦

**សំណើដេញថ្លៃ**

**សម្រាប់កិច្ចសន្យាការងារសាងសង់របស់ក្រុមប្រឹក្សាឃុំ សង្កាត់**

ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប

Loan/Grant 2599/0186-CAM: Tonle Sap Poverty Reduction and Smallholder Development Project

រាជធានី ខេត្ត ៖ *កំពង់ចាម*

ក្រុង ស្រុក ខណ្ឌ ៖ *បាតាយ*

ឃុំ សង្កាត់ ៖ *សណែ្តក*

ឈ្មោះគម្រោង ៖ *ស្ថាប្រឡាយ-អូតារក*

ឈ្មោះអ្នកដេញថ្លៃ ៖

ឈ្មោះក្រុមហ៊ុន ៖

លេខអត្តសញ្ញាណប័ណ្ណ ៖

ល.រ	ការពិពណ៌នា	ភូមិ	បរិមាណ	ឯកតា	តម្លៃឯកតា (\$)	តម្លៃសរុប (\$)
1.	<i>ស្ថាប្រឡាយ ជើងទេ១.៥ មានបាត១ម៉ែត្រ</i>	<i>តាំងជ្រៃ</i>	<i>១,៧</i>	<i>គម</i>		
2	<i>សង់លូទោលទ្វារទឹកមុខកាត់០,៨ម៉ែត្រ</i>	<i>តាំងជ្រៃ</i>	<i>២</i>	<i>កន្លែង</i>		
<b>សរុបតម្លៃដាក់ដេញ</b>						

(តម្លៃដាក់ដេញសរុបជាអក្សរ.....)។

- ខ្ញុំជាអ្នកដេញថ្លៃបានអាន និងយល់ច្បាស់អំពីកិច្ចសន្យា គំនូសប្លង់ និងសេចក្តីលម្អិតបច្ចេកទេស។ ខ្ញុំបានយល់ព្រមសាងសង់ទៅតាមកិច្ចសន្យា និងពេលវេលាដែលបានកំណត់។
- អ្នកទទួលបានការត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានយុបយិតស៊ីមគ្រលំគ្នា និងមិនពាក់ព័ន្ធនឹងការក្លែងបន្លំ ឬអំពើពុករលួយ។ ប្រសិនបើអ្នកទទួលបានការណាយុបយិតស៊ីមគ្រលំគ្នា ឬពាក់ព័ន្ធក្នុងការក្លែងបន្លំ ឬអំពើពុករលួយជាមួយអ្នកទទួលបានការដទៃ អ្នកទទួលបានទាំងនោះនឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកទទួលបានការជៀងរហូត និងមិនត្រូវបានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃគម្រោងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។
- កំហុសមួយចំនួនអាចត្រូវបានកែតម្រូវដោយគណៈកម្មការលទ្ធកម្ម។ ប្រសិនបើអ្នកដេញថ្លៃមិនទទួលបានការកែតម្រូវនេះទេ គណៈកម្មការលទ្ធកម្មនឹងបដិសេធសំណើដេញថ្លៃនេះ ដោយចាត់ទុកថា ជាសំណើដេញថ្លៃដែលមិនមានសុពលភាព។

**កំណត់សម្គាល់ ៖** សំណើដេញថ្លៃនេះមានសុពលភាពរយៈពេល**៤៥ថ្ងៃ** ចាប់ពីកាលបរិច្ឆេទនៃការប្រជុំបើកសំណើដេញថ្លៃ។  
ថ្ងៃទី..... ខែ..... ឆ្នាំ.....

**ហត្ថលេខា និងឈ្មោះអ្នកដេញថ្លៃ**

ទម្រង់លិខិតធានាប្រាក់កក់ធានាការដេញថ្លៃ

ធនាគារ.....

លេខ.....

### លិខិតធានាប្រាក់កក់ធានាការដេញថ្លៃ

#### សូមគោរពជូន

**លោក លោកស្រីមេឃុំ ចៅសង្កាត់ សវ័ណ្ណក**

ដោយហេតុថាក្រុមហ៊ុន..... មានបំណងដាក់ពាក្យសុំដេញថ្លៃកិច្ចសន្យា **គម្រោងស្តារប្រឡាយ** របស់ឃុំ សង្កាត់ **សវ័ណ្ណក** ដែលនឹងត្រូវប្រជុំបើកសំណើដេញថ្លៃនៅ ថ្ងៃទី **២១ ខែវិច្ឆិកា ឆ្នាំ២០១៣** តាមសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃសម្រាប់កិច្ចសន្យារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ **សវ័ណ្ណក** ចុះថ្ងៃទី **០៤ ខែវិច្ឆិកា ឆ្នាំ២០១៣** ។

យើងខ្ញុំសូមធានា និងទទួលខុសត្រូវចំពោះលោក លោកស្រីមេឃុំ ចៅសង្កាត់ **សវ័ណ្ណក** នូវប្រាក់កក់ធានាការដេញថ្លៃចំនួន **USD ៣៥៧.០០** (ជាអក្សរ **បីរយហាសិបប្រាំពីរដុល្លារអាមេរិចគត់**) ។

ក្នុងករណីមានលក្ខខណ្ឌណាមួយកើតមានឡើងក្នុងចំណោមលក្ខខណ្ឌទាំងបីខាងក្រោម ៖

- 1. ប្រសិនបើអ្នកដេញថ្លៃដកពាក្យរបស់ខ្លួនក្នុងរយៈពេលសុពលភាពនៃសំណើដេញថ្លៃ
- 2. ប្រសិនបើអ្នកដេញថ្លៃមិនព្រមចុះហត្ថលេខាលើកិច្ចសន្យា ក្នុងរយៈពេលសុពលភាពនៃសំណើដេញថ្លៃ
- 3. ប្រសិនបើអ្នកដេញថ្លៃមិនព្រមកក់ប្រាក់ធានាការអនុវត្ត។

នោះធនាគារយើងខ្ញុំនឹងធ្វើការផ្ទេរបង្វែរចូលថវិការដ្ឋនូវចំនួនប្រាក់ខាងលើ នៅពេលដែលបានទទួលពាក្យស្នើសុំជាលាយលក្ខណ៍អក្សរពីលោក លោកស្រីមេឃុំ ចៅសង្កាត់ **សវ័ណ្ណក**។

**លិខិតធានានេះនឹងផុតកំណត់:**

- ក) ប្រសិនបើអ្នកដេញថ្លៃគឺជាអ្នកដេញថ្លៃឈ្នះទទួលបានការបញ្ជាក់ថាបានចុះកិច្ចសន្យាដោយអ្នកដេញថ្លៃ និងបានចេញលិខិតធានាការអនុវត្ត។
- ខ) ប្រសិនបើអ្នកដេញថ្លៃមិនបានជោគជ័យ:
  - ១) បង្ហាញឯកសារច្បាប់ចម្លងនៃកិច្ចសន្យារបស់អ្នកដេញថ្លៃឈ្នះបូ
  - ២) រយៈពេល៣០ថ្ងៃបន្ទាប់ពីផុតកំណត់នៃសុពលភាពដេញថ្លៃ។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ.....

**នាយកធនាគារ**

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**សេចក្តីប្រកាសស្តីពី**

**ក្រមសីលធម៌ ការមិនក្លែងបន្លំ និងការមិនប្រព្រឹត្តិអំពើពុករលួយ**

ខ្ញុំជាអ្នកទទួលការ អ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ទំនិញសូមប្រកាសអះអាងដូចខាងក្រោម ៖

១. ខ្ញុំ បុគ្គលិករបស់ខ្ញុំ ទីប្រឹក្សារបស់ខ្ញុំ អ្នកសហការ/ដៃគូរបស់ខ្ញុំ ភ្នាក់ងាររបស់ខ្ញុំ ម្ចាស់ភាគហ៊ុនរបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ព្រមទាំងអ្នកសហការ និងសាច់ញាតិរបស់ពួកគេ នឹងមិនមានទំនាក់ទំនងណាមួយដែលជាទំនាស់ផលប្រយោជន៍ដែលបានចែងនៅក្នុងឯកសារដេញថ្លៃ ។
២. បើយើងខ្ញុំបានដឹងអំពីទំនាស់ផលប្រយោជន៍ទាំងនេះ យើងខ្ញុំនឹងរាយការណ៍ភ្លាមជូនទៅគណៈកម្មការលទ្ធកម្ម ឃុំសង្កាត់ អភិបាលខេត្ត ក្រុង និងក្រុមការងារគណនេយ្យភាពខេត្ត ក្រុង ។
៣. ខ្ញុំ បុគ្គលិករបស់ខ្ញុំ ទីប្រឹក្សារបស់ខ្ញុំ អ្នកសហការ/ដៃគូរបស់ខ្ញុំ ភ្នាក់ងាររបស់ខ្ញុំ ម្ចាស់ភាគហ៊ុនរបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ព្រមទាំងអ្នកសហការ និងសាច់ញាតិរបស់ពួកគេ នឹងមិនប្រព្រឹត្តិអំពើពុករលួយ ក្លែងបន្លំ បង្កាប់បញ្ជា និងឃុបឃិតសុំត្រលប់ចំពោះការដាក់សំណើដេញថ្លៃរបស់ខ្ញុំឡើយ ។
៤. យើងខ្ញុំបានដឹងច្បាស់អំពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាល និងឬទីភ្នាក់ងារផ្តល់មូលនិធិ ធ្វើការត្រួតពិនិត្យនូវរាល់ឯកសារនានាដែលទាក់ទងនឹងការរៀបចំសំណើដេញថ្លៃរបស់យើងខ្ញុំ និងកិច្ចសន្យាណាមួយដែលអាចជាលទ្ធផលពីភាពមិនប្រក្រតីដែលគិតស្មានមិនដល់ ទោះបីជាកិច្ចសន្យានោះយើងខ្ញុំឈ្នះ ឬចាញ់ក៏ដោយ ។
៥. នៅក្នុងដំណើរការនៃការអនុវត្តកិច្ចលទ្ធកម្ម និងកិច្ចសន្យាណាមួយដែលឈ្នះក្នុងការដេញថ្លៃនេះ ខ្ញុំ បុគ្គលិករបស់ខ្ញុំ ទីប្រឹក្សារបស់ខ្ញុំ អ្នកសហការ/ដៃគូរបស់ខ្ញុំ ភ្នាក់ងាររបស់ខ្ញុំ ម្ចាស់ភាគហ៊ុនរបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ព្រមទាំងអ្នកសហការ និងសាច់ញាតិរបស់ពួកគេ នឹងមិនមានចំណាយប្រាក់ ឬផ្តល់ជូនជាសារគុណឱ្យទៅបុគ្គលិក ទីប្រឹក្សា អ្នកសហការ ឬសាច់ញាតិណាមួយដែលពាក់ព័ន្ធនៅក្នុងដំណើរការលទ្ធកម្ម ការអនុវត្តគម្រោង និងការចេញអាណត្តិទូទាត់ ។

ក្នុងករណីមិនគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសនេះ ខ្ញុំជាអ្នកទទួលការ អ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ ទំនិញនឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃគម្រោងឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។

ថ្ងៃទី..... ខែ..... ឆ្នាំ.....  
**ហត្ថលេខា និងឈ្មោះអ្នកដេញថ្លៃ**